



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 317 May 24th - June 13th 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

ប្រទេសឥណ្ឌាមានជំងឺឆ្លងថ្មី "ផ្សិតខ្មៅ" ?

India New Infectious Disease 'Black Fungus'?

ដោយ៖ សុបិន ពិន

By Soben Pin

Council of Medical Research and India's

A recent advisory by the Indian Health Ministry dated May 9, calls for

Please see 'Black Fungus' /05

ការណែនាំនាពេលថ្មីៗនេះដោយក្រុមប្រឹក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រឥណ្ឌា និងការណែនាំរបស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី ៩ ឧសភា បានអំពាវនាវឱ្យមានការយល់ដឹង ត្រួតពិនិត្យ និងការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរនៃជំងឺស្លេសលាយខ្មៅ (mucormycosis) ដែលជាជំងឺកម្រ និងជាជំងឺផ្សិតប្រល័យជីវិតមនុស្ស ហៅថា "ផ្សិតខ្មៅ" ។

ករណីជំងឺកូវីដ-១៩ បានកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដល់ទៅ ២៣ លានករណី និងសម្លាប់មនុស្ស ២៥០.០០០ នាក់ តទៅទំព័រទី០៥



ឆ្លងថ្មី ៤៣៥៦ ជាសះស្បើយ ៥៤៤៣ នាក់ និងស្លាប់ ៣៥ នាក់ ដោយសារកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ៖ បើយោងតាមផែនការការបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចុះផ្សាយស្តីពីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មិនទាន់ថយចុះនៅឡើយទេ ហើយក្រសួងសុខាភិបាលបានប្រកាសសុំឱ្យបងប្អូនប្រជាពលរដ្ឋគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែសឱ្យសោះ លាងដៃជាមួយអាល់កុល ឬសាប៊ូ ឱ្យបានញឹកញាប់ រក្សាគម្លាតពីគ្នាយ៉ាងហោចណាស់អោយបាន៣ម៉ែត្រ ពាក់ម៉ាស់ជាប្រចាំពេលធ្វើដំណើរទៅណាមកណា នឹងសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះឱ្យរលត់ផុតចេញពីភពផែនដី ។

តទៅទំព័រទី១៣





មេធាវី លុយ ហាស្កែល

សេវាកម្មជាតិចាប់ពីឆ្នាំ 1987

គ្រោះថ្នាក់ចរាចរណ៍យន្តជនរថ, រថយន្តជនរថ និងផ្ទុក • អន្តោប្រវេសន៍
ធ្វើពន្ធ • ការរៀបចំ • គ្រោះថ្នាក់រំលោភ • ឆ្កែចាំ
ដំណោះស្រាយ និងការការពារបញ្ហាពន្ធដារ

សូមអរគុណចំពោះការបន្តទទួលបានជោគជ័យរបស់លោកអ្នកមកលើការិយាល័យមេធាវីយើងខ្ញុំ ក្នុងការដោះស្រាយបញ្ហាផ្នែកច្បាប់ និងពន្ធដារជូនលោកអ្នក ។ យើងខ្ញុំរំពឹងថា នឹងបានបំរើលោកអ្នកយ៉ាងល្អទៅរាល់អនាគត។
បុគ្គលិកយើងខ្ញុំនិយាយភាសាខ្មែរ

LAW OFFICE OF LOUIS S. HASKELL

Excellent Service Since 1987

Auto, Truck and Motorcycle Accidents
Immigration • Tax • Bankruptcy
Slip & Fall • Dog Bite
Tax Resolution & Defense

Thank you for your continued confidence
In our office to handle your legal and tax matters.
We look forward to serving you well into the future.

16 Pine Street • Lowell, MA • 978-459-8359 • www.attorneyhaskell.com



មណ្ឌលពិនិត្យសុខភាពទូរំបេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

ច្បាប់ប្រឆាំងស្តីពីការស្អប់ខ្ពើម ដែលជំរុញដោយការវាយប្រហារប្រឆាំង ជនជាតិអាស៊ី ឆ្លងផុតសភា រង់ចាំការចុះហត្ថលេខារបស់ប្រធានាធិបតី បៃដិន

តំណាងរាស្ត្រ លោកស្រី Judy Chu (បក្សប្រជាធិបតេយ្យ រដ្ឋ Monterey Park) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះជាមួយសភាប្រជាធិបតេយ្យផ្សេងទៀត អំពីច្បាប់ប្រឆាំងអំពើឧក្រិដ្ឋកម្មស្អប់ខ្ពើម ទាក់ទងនឹងជំងឺកូវីដ -១៩ នៅវិមានកាពីតូលហ្គីល។ ជាបន្ទាប់ ច្បាប់ត្រូវទៅដល់លោកប្រធានាធិបតី Biden ដើម្បីក្លាយជាច្បាប់។

(Kent Nishimura / Los Angeles Times)

ដោយ៖ SARAH D. WIRE អ្នកនិពន្ធ
១៨ ឧសភា ២០២១

ក្រុងវ៉ាស៊ីនតុន —

សភាបានបោះឆ្នោតកាលពីថ្ងៃអង្គារ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលមានគោលបំណងដោះស្រាយឧក្រិដ្ឋកម្មស្អប់ខ្ពើមជនជាតិអាមេរិក ដើមកំណើតអាស៊ី និងអ្នករស់នៅលើកោះប៉ាស៊ីហ្វិក ហៅកាត់ថា (AAPI) ឆ្លើយតបនឹងការ

កើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារប្រឆាំងនឹងជនជាតិ អាមេរិក-អាស៊ី ចាប់តាំងពីមានការរាតត្បាតកើតឡើង។

សេចក្តីព្រាងច្បាប់ដែលបានអនុម័ត លើការបោះឆ្នោតជ្រើសរើសដោយបក្សទាំងពីរ ៣៦៩ ទល់ ៦២ សម្លេង បង្កើតឱ្យមានជនបង្គោលម្នាក់នៅក្នុងយុត្តិធម៌ និងពិនិត្យមើលឧប្បត្តិហេតុឧក្រិដ្ឋកម្មស្អប់ខ្ពើម ដែលបានរាយការណ៍ទៅឲ្យទីភ្នាក់ងារអនុវត្តច្បាប់ និងផ្តល់ការណែនាំបន្ថែមទៀតដល់អង្គភាពរដ្ឋ និងអង្គភាពមូលដ្ឋាន ដើម្បីងាយស្រួលរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើម។

ច្បាប់នេះក៏នឹងពង្រីកយុទ្ធនាការអប់រំជាសាធារណៈ ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងអនុញ្ញាតឱ្យអគ្គនាយកដ្ឋានសុខាភិបាលជួយថវិកាដល់រដ្ឋសម្រាប់ការបណ្តុះបណ្តាលអំពីការប្រមូលព័ត៌មានឧក្រិដ្ឋកម្មស្អប់ខ្ពើម ការប្រមូល

ទិន្នន័យ និងការឆ្លើយតប។ វាមិនអនុញ្ញាតឱ្យមានលុយថ្នាំណាមួយសម្រាប់ជំនួយនេះទេ។



Judy Chu, CA-27th District Congresswoman

សុន្ទរកថា របស់លោកស្រី Nancy Pelosi (បក្សប្រជាធិបតេយ្យ រដ្ឋសាន់ហ្វ្រាន់ស្កូ)

ស៊ីសស្តូ) បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ការរីករាលដាលនៃការប្រឆាំងនឹង AAPI នេះគឺជាបញ្ហាប្រឈមមួយចំពោះមនសិការនៃប្រទេសរបស់យើង ដែលទាមទារឱ្យមានសកម្មភាពច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព”។ ច្បាប់ ស្តីពីឧក្រិដ្ឋកម្មស្អប់ខ្ពើមកូវីដ-១៩ នឹងពង្រឹងការការពាររបស់យើងដើម្បីបង្ការទប់ស្កាត់ រាយការណ៍ និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាប្រឆាំងនឹង AAPI”។

សេចក្តីព្រាងច្បាប់ដែលបានណែនាំផ្ដើមឡើងដោយសមាជិកព្រឹទ្ធសភា គឺលោក Mazie Hirono (បក្សប្រជាធិបតេយ្យ រដ្ឋហាវ៉ៃ) និងលោក Grace Grace (បក្សប្រជាធិបតេយ្យ រដ្ឋញូយ៉ក) បានអនុម័តដោយព្រឹទ្ធសភាមាន ៩៤ ទល់នឹង ១ សម្លេងកាលពីខែមុននិងទៅដល់សេតវិមានសម្រាប់ប្រធានាធិបតីបៃដិនចុះហត្ថលេខានៅខែក្រោយ។ គាត់គាំទ្រច្បាប់នេះ ហើយអាចចុះហត្ថលេខាលើវា នៅដើមសប្តាហ៍នេះ។

តំណាងរាស្ត្រ លោកស្រី Judy Chu តទៅទំព័រទី ១៣

We're OPEN

Lowell Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពទូទៅ
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19
តាមរយៈ **Telehealth**

សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត

Call: (978) 455-7992

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីយីន រាលអ៊ីស្តេក

URBAN REAL ESTATE

មជ្ឈមណ្ឌលផ្តល់សេវា
ជួលលំនៅដ្ឋាន



ជាញើល តាន
ភ្នាក់ងារអចលនៈទ្រព្យ

Daniel Tan
Real Estate Agent
Cell: 978-902-6354

**Residential
Leasing Center**

508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង យេយេ អ៊ីនស្វ័រិន អេស៊េនស៊ី

KK Insurance Agency, Inc.

រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business



508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com

៣៥ កន្លែងដែលអ្នកអាចឆ្លងជម្ងឺកូវីដ-១៩ខ្លាំងបំផុត

មុនឈានដើរចេញក្រៅ សូមអ្នកអានចំណុចចាំបាច់ទាំងនេះ៖
ដោយ៖ KELLY HERNANDEZ
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ **តពីលេខមុន**



មេរោគ យ៉ាងហោចណាស់ មានជាតិអាកុល ៦០% ឲ្យបានច្រើនកន្លែង នៅកន្លែងធ្វើការរបស់បុគ្គលិក និងថៅកែ។ នេះជាការស្នើឡើងរបស់ CDC ។ យ៉ាងណាមិញ ប្រសិនបើ ក្លឹបហាត់ប្រាណមានមនុស្សកុះករ និងមិនមានពិធីសារត្រឹមត្រូវ ទេ សូមគិតពីការហាត់ប្រាណនៅតាមផ្ទះវិញ អ្នកមានហានិភ័យ ទាប។

ការស្នាក់នៅក្នុងសណ្ឋាគារ



មុនអ្នកមានផែនការ វិស្វកម្មកាល វាសំខាន់ ត្រូវដឹងឲ្យបានច្រើនអំពី គោលដៅរបស់អ្នក និង វិធីដែលអ្នកធ្វើបានក្នុង ពេលជម្ងឺកូវីដ-១៩ រីក រាលដាល។ ប្រសិនបើ អ្នកធ្វើដំណើរទៅតំបន់ ដែលមានអត្រាការឆ្លង ខ្ពស់ អ្នកដាក់ខ្លួនឯង នៅក្នុងហានិភ័យខ្ពស់

ក្នុងការឆ្លងវីរុស អ្នកគួរតែនៅផ្ទះ នៅក្នុងស្រុកភូមិរបស់អ្នកវិញ។ ត្រូវចងចាំថា សណ្ឋាគារ ពេញទៅដោយមនុស្សមកពីគ្រប់ទីកន្លែងនៅក្នុងប្រទេស។

ប្រសិនបើអ្នកមានផែនការ និងស្នាក់នៅក្នុងសណ្ឋាគារ សូមពិនិត្យជាមួយបុគ្គលិក ទទួលភ្ញៀវនៅតុមុខអំពីនីតិវិធីធ្វើអនាម័យ សម្លាប់មេរោគ។ “នៅពេលខ្ញុំចូល ខ្ញុំត្រូវ បោសជម្រះពីលើដំបូលក្រោមជាមួយអាកុល ជាពិសេស ផ្ទៃដែលមានមនុស្សប៉ះពាល់ ច្រើន ខ្ញុំអាចប៉ះពាល់វា បន្ទាប់មក ខ្ញុំប៉ះមាត់ ដូចជា បានលាងដៃក្នុងបន្ទប់ទឹកសណ្ឋាគារ” លោកបណ្ឌិត Mercedes Carnethon, Ph.D. បានលើកឡើង លោកមកពីមហាវិទ្យាល័យ Northwestern សាលាឌីស៊ីសសាស្ត្រ Feinberg ។

ការនៅកាន់អាគារសក្តារបួងសួង



ជម្ងឺកូវីដ-១៩ មិន រើសអើងនៅក្នុងសាសនា ទេ។ ការជួបជុំបែបសាសនា ណាមួយ មានហានិភ័យ ស្មើគ្នា ពេលពាក់ព័ន្ធ ជាមួយមនុស្សក្រុមធំ ក្នុង ទីតាំងអាគារតូច។ មុន ការចូលរួមសកម្មភាព សាសនា ត្រូវប្រាកដថា

ទីតាំងនោះកំពុងអនុវត្តតាមគោលការណ៍ណែនាំដែលបានស្នើឡើងដោយ CDC ។ គម្លាតសង្គមអាចតឹងតែង ជាពិសេស ក្នុងការរៀបចំធំៗ ប៉ុន្តែសំខាន់ ត្រូវជួយបញ្ឈប់ ការចម្លង។

ការរៀបចំតាមបែបសាសនា គួរតែ “អនុលោមទៅតាមច្បាប់ និងបទបញ្ជារសហ ព័ន្ធ និងរបស់រដ្ឋ” នេះបើយោងតាម CDC ។ ប្រសិនបើព្រះវិហាររបស់អ្នកមិនអនុវត្ត តាមគោលការណ៍ណែនាំទាំងនេះទេ អ្នកប្រហែលជាត្រូវផ្អាកការទៅសូត្រធម៌នៅ ថ្ងៃអាទិត្យមួយរយៈ។

ការបង្កើនទឹកចិត្តក្នុងពិធីអាពាហ៍ពិពាហ៍ នៅក្នុងអាគារ

តទៅទំព័រទី ០៩

You can count on us.

- ✓ Checking and Savings Accounts
- ✓ Personal Loans
- ✓ Home Loans

លោក-អ្នកអាចទុកចិត្តលើយើងបាន

- ✓ គណនីធនាគារ និងគណនីសន្សំ
- ✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន
- ✓ ការខ្ចីប្រាក់ទិញផ្ទះ

Member FDIC **EQUAL HOUSING LENDER**

Enterprise Bank
CREATE SUCCESS

EnterpriseBanking.com | 877-671-2265

តមកពីទំព័រទី ០១ ជោគជ័យនៃបាតុកម្មសហគមន៍

មាន ១នាក់ស្លាប់ ក្នុងចំណោម ៥ ករណី នៃអ្នកជំងឺកូវីដ-១៩ នៅលើពិភពលោក។ ជំងឺ “ផ្សិតខ្មៅ” គឺជាសត្រូវថ្មីរបស់អ្នកជំងឺ កូវីដ-១៩ ទោះបីជាវាមិនមែនជាជំងឺថ្មី នៅក្នុងប្រទេសឥណ្ឌាក៏ដោយ។ វេជ្ជបណ្ឌិត Aparna Mukherjee ជនជាតិឥណ្ឌា មានប្រសាសន៍ថា “ជំងឺស្លេសលាយខ្ទុះ (mucormycosis) គឺជាជំងឺឱកាសនិយម”។ វាមិនអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៀតបានទេ។ មុនពេល ជំងឺកូវីដ-១៩ មនុស្សដែលមានប្រព័ន្ធភាពសុខុមាលភាព ដូចជា បន្ទាប់ពីការវះកាត់ ឬការសម្រាក ពេទ្យយូរ ទំនងជាងាយឆ្លង ជំងឺផ្សិតខ្មៅ ប៉ុន្តែសព្វថ្ងៃនេះ ជំងឺកូវីដ-១៩ បានធ្វើអោយ ប្រព័ន្ធភាពសុខុមាលភាពចុះខ្សោយគួរឱ្យកត់សម្គាល់ ធ្វើឱ្យមនុស្សកាន់តែងាយរងគ្រោះនឹងជំងឺ នេះ។ គិតត្រឹមថ្ងៃទី ២២ ខែឧសភាប្រទេស ឥណ្ឌាបានរាយការណ៍ជិត ៩.០០០ ករណី ដែលជាងពាក់កណ្តាលនៃករណីសរុបត្រូវ បានប្រមូលផ្តុំនៅក្នុងរដ្ឋ Gujarat រដ្ឋ Ma- harashtra និងរដ្ឋ Andhra Pradesh ។ នៅក្នុងរដ្ឋ Ahmedabad ឥឡូវនេះមាន ១០០ ករណី ធៀបនឹងជាធម្មតា ៣ ករណី ក្នុងមួយឆ្នាំ។

តើផ្សិតខ្មៅឆ្លងទៅអ្នកជំងឺកូវីដ-១៩ យ៉ាងដូចម្តេច?

នៅប្រទេសឥណ្ឌាអ្នកស៊ីសែនប្រមូល ផ្តុំ ត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដើម្បីជួយឱ្យពួកគេដកដង្ហើម។ ឧបករណ៍ស្រូបយកអ្នកស៊ីសែននេះ មាន ភ្ជាប់ជាមួយប្រព័ន្ធជួយ សម្រួលសំណើម ដើម្បីឱ្យខ្យល់មានសំណើម ដូច្នេះ ការដកដង្ហើមរបស់អ្នកជំងឺនឹងមិនស្ងួតទេ និងជាកន្លែងនាំអោយដុះផ្សិតកើតឡើង។ វេជ្ជបណ្ឌិត Ronak Shukla ជាវេជ្ជបណ្ឌិត ឯកទេសផ្នែកច្រមុះ និងបំពង់ក ដែលថែទាំ អ្នកជំងឺកូវីដ-១៩ បាននិយាយថា “ប្រសិនបើ ឧបករណ៍ បង្ហែងជាតិសំណើម មិន ត្រូវបានសម្អាតឱ្យបានត្រឹមត្រូវ ឬមិន ដំណើរការទេ នោះឱកាសនៃការកើតជំងឺ ជំងឺស្លេសលាយខ្ទុះ (mucormycosis) កាន់តែខ្ពស់” ។

អ្នកជំងឺបានទទួលអ្នកស៊ីសែន និង ការព្យាបាលដោយថ្នាំស្តេរ៉ូអ៊ីត (steroid) (ជាបូលហេតុមួយទៀតដែលធ្វើឱ្យប្រព័ន្ធ ភាពសុខុមាលភាពចុះខ្សោយ) ជាការព្យាបាលចាំបាច់ សម្រាប់ជំងឺកូវីដ-១៩ ហើយឆ្លងជំងឺនេះ

មានអាការៈឈឺក្បាលខ្លាំងឈឺឆ្អឹងខ្លាំងច្រមុះ និងឈឺភ្នែក ព្រិលភ្នែក និងហើម ថ្ពាល់។ ឆ្អឹងខ្លាំងច្រមុះប្រែជាខ្មៅ។ លោកវេជ្ជបណ្ឌិត Shukla មានប្រសាសន៍ថា “ជំងឺនេះ វាយប្រហារទៅលើសរសៃឈាម និងជា លិការមានជីវិត នៅពេលវាសម្លាប់ សរសៃឈាម និងជាលិការ វាប្រែជាខ្មៅ ទាំងអស់” ជាកន្លែងដែលជំងឺមានឈ្មោះ ថា “ផ្សិតខ្មៅ” ។ ក្នុងរយៈពេលបីថ្ងៃ ជំងឺ



វេជ្ជបណ្ឌិតកំពុងតែពិនិត្យភ្នែក

បានរាលដាលដល់ភ្នែក ឬឆ្អឹងថ្ពាល់ ហើយ បន្ទាប់មកទៅកាន់ខួរក្បាល ដែលអ្នកជំងឺ នឹងមានឱកាសរស់បានតែ ៥០% ប៉ុណ្ណោះ។ ដើម្បីបញ្ឈប់ការរាលដាល នៅពេលធ្វើ រោគវិនិច្ឆ័យឃើញថាមានជំងឺនេះ គឺត្រូវ វះកាត់យកភ្នែក ឬ ឆ្អឹងថ្ពាល់ដែលមានជម្ងឺ ចេញ។

វេជ្ជបណ្ឌិត Shukla ជនជាតិឥណ្ឌា



ក្រុមគ្រួសារកំពុងតែបញ្ជូនអ្នកជំងឺនៅមន្ទីរពេទ្យ

មានប្រសាសន៍ថា ទោះបីវាជាជំងឺគួរតែ ចៀសវាងក៏ដោយ វាអាចព្យាបាលបាន។ ប្រជាជននៅប្រទេសឥណ្ឌាឆ្លងជំងឺដោយ ការដកដង្ហើមស្រូបផ្សិតចូលដែលត្រូវបាន រកឃើញនៅក្នុងបរិស្ថានធម្មជាតិ និងលើ ដី នៅក្នុងប្រទេសឥណ្ឌា។ “សំរាប់មនុស្ស ភាគច្រើនដែលមានប្រព័ន្ធភាពសុខុមាលភាព សុខភាពល្អ ការប៉ះពាល់នឹងផ្សិត ពិតជា មិនមានបញ្ហាអ្វីទេ។ ពួកគេនឹងមិនឈឺ ទេ។”

India New Infectious Disease ‘Black Fungus’? Infectious Disease ‘Black Fungus’/From Front Page

more awareness, screening, and better management of mucormycosis, a rare, and deadly fungal infection called the “black fungus”.

Covid-19 has surged in India to 23 million cases and claimed 250,000 lives, making it 1 out of 5 Covid-19 cases in the world. The “black fungus”

Why the Black Fungus infects Covid-19 patients?

In India, concentrated oxygen is used to treat Covid-19 patients to help them breathe. This oxy-gen concentra- tor device comes with a humidifier system which helps to keep the air moist, so the airways don't become too dry, and fungal spores live in that kind of environment. “If the hu-midifiers are not properly cleaned or if they don't work, then the chances of contracting mu-cormycosis are higher” say Dr. Ronak Shukla, an ear, nose and throat doctor who take cares of Covid-19 patients.

Patient receiving oxygen and ste- roid medication (another cause of weakened immune system) as necessary treatment for Covid 19 and then con- tracted mucormycosis experienced intense headache, pain in the sinus area and eye(s), blurred vision and swollen cheek. The nasal sinuses turns black. The disease “attacks blood vessels and live tissues, as it kills them, it turned them all black—that’s where the disease gets the name ‘black fungus’ said Dr. Shukla in the NPR report. In three days time, the infection spreads to the eyes or the jawbone, and then to the brain where the patient will survive only 50% of the time. The treatment to stop the progression to the brain is to remove the infected eye or jawbone by surger- ies.

Despite being an invasive disease, it can be treated, says India doctor Shukla. People in India are infected by inhaling the fungal spores found in the natural environment and soil in India. “For most people with a healthy im- mune system, exposure to the fungus really won’t matter. They won’t get sick” he says.

be infected the black fungus, but today Covid-19 weakens the immune system making more people vulnerable to the disease. As of May 22, India reported nearly 9,000 cases, more than half of the total cases are concentrated in states of Gujarat, Maharashtra and Andhra Pra-desh. In the state of Ahmedabad there are now 100 cases compared to the normal 3 cases per year.

អគ្គព្រះរាជអាជ្ញាក្រុងញូវយ៉ក បន្ថែម "សមត្ថភាព ព្រហ្មទណ្ឌ" ដើម្បីស៊ើបអង្កេត អង្គការ Trump

(CNN) ការិយាល័យរបស់លោក James បាននិយាយនៅថ្ងៃអង្គារនេះថា អគ្គព្រះរាជអាជ្ញា ក្រុងញូវយ៉ក Letitia James កំពុងចូលរួមជាមួយការិយាល័យ មេធាវីស្រុក Manhattan ធ្វើការស៊ើបអង្កេត រឿងក្តីព្រហ្មទណ្ឌមួយរបស់អង្គការ Trump ។

ការស៊ើបអង្កេតរបស់ការិយាល័យ អគ្គព្រះរាជអាជ្ញាលើអង្គការ Trump ដែល បានដំណើរការតាំងពីឆ្នាំ ២០១៩ ក៏នឹង បន្តការស៊ើបអង្កេតរឿងក្តីរដ្ឋប្បវេណីផង ដែរ ប៉ុន្តែថ្មីៗនេះ ការិយាល័យ បាន ជូនដំណឹងដល់មន្ត្រីអង្គការ Trump អំពី សមាសធាតុព្រហ្មទណ្ឌ ។

អ្នកនាំពាក្យរបស់លោក James Fabien Levy បានប្រាប់ CNN ថា "យើង បានជូនដំណឹងដល់អង្គការ Trump ថា ការស៊ើបអង្កេតរបស់យើងលើអង្គការនេះ គឺលែងមានលក្ខណៈរដ្ឋប្បវេណីទៀតហើយ។

ឥឡូវនេះ យើងកំពុងធ្វើការស៊ើបអង្កេត យ៉ាងសកម្មទៅលើអង្គការ Trump នៅក្នុង សមត្ថភាពព្រហ្មទណ្ឌ រួមជាមួយមេធាវី



New York Attorney General
Letitia James
ស្រុក Manhattan DA" ។ យើងមិនមាន យោបល់បន្ថែមទេ។

មានសញ្ញាកាន់តែខ្លាំងឡើងសម្រាប់ អតីតប្រធានាធិបតី Donald Trump ការិយាល័យអគ្គព្រះរាជអាជ្ញាកំពុងធ្វើការ ជាមួយការិយាល័យមេធាវីស្រុក Manhat- tan ស៊ើបអង្កេតយ៉ាងទូលំទូលាយនៅក្នុង អង្គការ Trump ពិនិត្យមើល ថាតើក្រុមហ៊ុន នេះបានបំភាន់អ្នកអោយខ្លី និងក្រុមហ៊ុន ធានារ៉ាប់រង អំពីតម្លៃនៃទ្រព្យសម្បត្តិ និង ថាតើវាបានបង់ពន្ធត្រឹមត្រូវដែរឬទេ។ ការ ជូនដំណឹងរបស់ James ទៅកាន់អង្គការ នាំមកនូវកម្រិតហានិភ័យផ្នែកច្បាប់ថ្មី ដែលអាចកើតមានចំពោះអតីតប្រធានាធិបតី ដោយបច្ចុប្បន្ននេះ មេធាវីអាចស្វែងរកការ ពិន័យផ្នែកព្រហ្មទណ្ឌ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេត។

កាលពីថ្ងៃពុធ លោក Trump បានស្តី បន្ទោសការស៊ើបអង្កេតព្រហ្មទណ្ឌរបស់ ក្រុមហ៊ុនរបស់លោកថា "ពុករលួយ" ។

លោកបាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ដ៏វែងមួយថា "គ្មានអ្វីដែល ពុករលួយជាងការស៊ើបអង្កេតដែលកំពុង ស្វែងរកឧក្រិដ្ឋកម្មបែបអស់សង្ឃឹមនោះ ទេ ប៉ុន្តែពុំមានកំហុសអ្វីនោះទេនេះគឺជាអ្វី ដែលកំពុងកើតឡើងនៅទីនេះ" ។

អតីតប្រធានាធិបតីរូបនេះ បាន ចោទប្រកាន់លោក James ពីបទធ្វើឲ្យ បែកធ្លាយព័ត៌មានអំពីវិសាលភាពនៃ ការស៊ើបអង្កេតរបស់លោកស្រី ទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយ និងមិនអើពើនឹងបញ្ហា ពិតដែលទាក់ទងនឹងឧក្រិដ្ឋកម្មនៅក្នុង ទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោកTrumpបានព្យាយាមដេញដោល ការស៊ើបអង្កេតដែលមានលក្ខណៈមិន ត្រឹមត្រូវតាំងពីដំបូងមកម្ល៉េះដោយអះអាង ថា James "ស្បថថា នាងនឹងប្តឹងខ្ញុំ ជាមិនខាន។"

មេធាវីរបស់អង្គការ Trump ពីមុន បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេល ដែលទូរទស្សន៍ CNN បានទាក់ទង។

តទៅទំព័រទី០៧



មណ្ឌលពិនិត្យសុខភាពលីន

Lynn Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients

អាសយដ្ឋាន
280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ
Family Medicine
សុខភាពផ្លូវចិត្ត
Behavioral Health

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer

តមកពីទំព័រទី ០៦ អត្ថប្រះអាជ្ញាក្រុងញូយ៉ក...

ការិយាល័យមេធាវីប្រចាំតំបន់ Manhattan Cy Vance កំពុងពិនិត្យមើលឯកសាររាប់លានទំព័រដែលរាប់បញ្ចូលទាំងការបង់ពន្ធរបស់លោក Trump ផងដែរ។

មនុស្សម្នាក់ដែលមានពិសោធន៍នឹងការស៊ើបអង្កេតបាននិយាយថា អ្នកស៊ើបអង្កេតពីរនាក់នៅការិយាល័យមេធាវីក្រុងញូយ៉ក ដែលមានចំណេះដឹងជ្រៅជ្រះអំពីអង្គការ Trump បានចូលរួមជាមួយក្រុមមេធាវីស្រុក។ មនុស្សផ្សេងដែលដឹងអំពីបញ្ហានេះបាននិយាយថា អត្ថប្រះអាជ្ញាក្រុងញូយ៉ក នៅតែធ្វើការស៊ើបអង្កេតរៀងរដ្ឋប្បវេណីនៅឡើយ។

កន្លងមកTrumpបានហៅការស៊ើបអង្កេតរបស់មេធាវីញូយ៉កថាជាហេតុផលនយោបាយ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការិយាល័យរបស់Jamesបានពិនិត្យមើលលើបញ្ហានានារួមមាន ថាតើវាបានបំប៉ាន់ទ្រព្យសម្បត្តិមិនត្រឹមត្រូវលើរបាយការណ៍

ហិរញ្ញវត្ថុ ដើម្បីទទួលបានប្រាក់កម្ចី ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច និងពន្ធក៏ដូចជារបៀបដែលនិយោជិករបស់អង្គការ Trump ត្រូវបានទូទាត់សង។



ឌុណល ត្រុម

លោក Michael Cohen អតីតមេធាវីរបស់លោក Trump បានផ្តល់សក្ខីកម្មនៅចំពោះមុខសភាក្នុងឆ្នាំ ២០១៩ ថា របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ Trump បានបំប៉ាន់តម្លៃនៃទ្រព្យសម្បត្តិ

របស់គាត់ដើម្បីទទួលបានប្រាក់កម្ចី និងការធានារ៉ាប់រងដែលមានលក្ខណៈអំណោយផល ប៉ុន្តែបានបន្ទាបតម្លៃទ្រព្យសម្បត្តិផ្សេងទៀត ដើម្បីកាត់បន្ថយពន្ធអចលនទ្រព្យ។

មេធាវីផ្នែកពន្ធដារជើងចាស់របស់លោក Trump លោកស្រី Sheri Dillon ក៏ត្រូវបានគេទម្លាក់ចោលផងដែរ ប៉ុន្តែរដ្ឋនិយាយថា លោកស្រីបដិសេធមិនឆ្លើយសំណួរជាក់លាក់ទេ។

ជំនួញហិរញ្ញវត្ថុរបស់អង្គការ Trump ជាច្រើនត្រូវបានពិនិត្យពិច័យដែលជាផ្នែកមួយនៃការស៊ើបអង្កេតរួមទាំងអចលនទ្រព្យ Seven Springs Estate នៅតំបន់ Westchester County រដ្ឋញូវយ៉ក 40 Wall Street អាគារនៅ Lower Manhattan សណ្ឋាគារអន្តរជាតិ Trump និងអាគារ Tower នៅទីក្រុង Chicago និងក្លឹបវាយកូនប្លោក Trump National Golf Club នៅរដ្ឋ Los Angeles ។

រឿងនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងប្រតិកម្មពីលោក Trump ។

ទូរទស្សន៍ CNN របស់ហ្គាប៊ីប៊ីអ៍និង Devan Cole បានចូលរួមចំណែកក្នុងរបាយការណ៍នេះ ។

ការិយាល័យច្បាប់

រ៉ូសា និង តាំង

Francisco J. Rosa, Esq.
មេធាវី ប្រឆាំង ស៊ីស្ទ ជេរ៉ូសា

Andrew 'Bunna' Taing, Esq.
មេធាវី អែន ថ្មីវប្បណា តាំង

Law Office of

Rosa & Taing

ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ភ័យឆន
- អន្តោប្រវេសន៍
- ការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិលស្ទើរ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: **978-458-0934** | at@rosataing.com

CONWAY

INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុសៗគ្នាបានបម្រើសហគមន៍ដោយធានារ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងហ្គែន ។
យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម :

ការធានារ៉ាប់រងគ្រួសារ ការធានារ៉ាប់រងទីផ្សារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ

- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនួញ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បនដស៍ (Bonds)
- អ្នកមើលថែទ្វារ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក : ប៊ីលីប មុត, អ្នកគ្រប់គ្រង

ពាក់កណ្តាលនៃរដ្ឋអាមេរិកបានចាត់វ៉ាក់សាំង យ៉ាងហោចណាស់ ៥០% នៃមនុស្ស ៧៧រឺយ ផលប៉ះពាល់កំពុងត្រូវបានគេចាប់ផ្តើមឆ្លោតការយកចិត្តទុកដាក់



(CNN) យ៉ាងហោចណាស់មានរដ្ឋ
ចំនួន ២៥ បូកនឹងទីក្រុង Washington DC
ឥឡូវនេះ បានចាក់ថ្នាំកំសាំងយ៉ាងហោចណាស់
ពាក់កណ្តាលនៃប្រជាជនពេញវ័យ។ នេះ
បើយោងតាមទិន្នន័យបង្ហាញកាលពី
ថ្ងៃអាទិត្យ ដោយមជ្ឈមណ្ឌលគ្រប់គ្រង
និងបង្ការជំងឺឆ្លងហៅកាត់ថា (CDC)។

រដ្ឋទាំងនោះគឺរដ្ឋ Alaska, California, Colorado, Connecticut, Delaware, Hawaii, Iowa, Maine, Maryland, Massachusetts, Michigan, Minnesota, Nebraska, New Hampshire, New Jersey, New Mexico, New York, Oregon, Pennsylvania, Rhode Island, South Dakota, Vermont, Virginia, Washington និង Wisconsin ។

CDC បាននិយាយកាលពីថ្ងៃច័ន្ទថា

រដ្ឋចំនួនបួននៃរដ្ឋទាំងនោះ រួមមាន រដ្ឋ
Connecticut រដ្ឋ Maine រដ្ឋ Massachusetts
និង រដ្ឋ Vermont បានចាក់វ៉ាក់សាំងបាន
ពេញលេញជាងពាក់ កណ្តាលនៃចំនួន
ប្រជាជនសរុប មិនត្រឹមតែមនុស្សពេញវ័យ

ដោយផ្ទាល់នៅខែកញ្ញាវិញ ដោយគ្មានជម្រើសរៀនពីឆ្ងាយទៀតទេ។ លោក Meisha Porter អធិការបតីសាលា NYC បាននិយាយថា ម៉ាស់នឹងនៅតែត្រូវការជាចាំបាច់នៅតាមសាលារៀន។

ជួសកំកំសាំងសរុប	ប្រជាជនបាន ចាក់កំកំសាំងហើយ	យ៉ាងហោចណាស់ ចាក់បាន១ជួស	ចាក់បានពេញលេញ
បានបញ្ជូនដល់ ៣៥៩.០០៤.៩៥៥	សរុប	១៦៨.៣៧៨.២៥៨	១៣១.០៧៨.៦០៨
បានគ្រប់គ្រង ២៨៧.៧៨៨.៨៧២	% នៃប្រជាជនសរុប	៤៩.៥%	៣៩.៥%
ស្វែងរកថែមទៀតកំណើតរបស់ចែកចាក់កំសាំង	ប្រជាជននេះ អាយុ១២ឆ្នាំ	១៦៨.២៧២.២៧៧	១៣១.០៧០.០៥៥
	% នៃប្រជាជននេះ អាយុ១២ឆ្នាំ	៥៨.៦%	៤៦.៨%
	ប្រជាជននេះ អាយុ១៩ឆ្នាំ	១៥៨.៩៥៨.៧៨៥	១២៩.០៨៤.៨៨០
	% នៃប្រជាជននេះ អាយុ១៩ឆ្នាំ	៦១.៦%	៥០%
	ប្រជាជននេះ អាយុ២៥ឆ្នាំ	៤៦.៦៧៤.៧៩៨	៤០.៤៨៣.៤៥៣
	% នៃប្រជាជននេះ អាយុ២៥ឆ្នាំ	៨៨.៣%	៧៣.៩%

CDC : ទិន្នន័យត្រឹមថ្ងៃទី២៨ នៃសប្តាហ៍ទី២០២១ 6:00am ET. ព្យាយាមអ្នក ទី ២ នៃសប្តាហ៍ទី២០២១ 2:18 PM ET

ប៉ុណ្ណោះទេ។

ផលប៉ះពាល់នៃកម្មវិធីចាក់វ៉ាក់សាំង
គឺមានជាក់ស្តែង។

លោក Bill de Blasio អភិបាលក្រុង
ញូវយ៉ក បាននិយាយកាលពីថ្ងៃច័ន្ទថា
សាលារដ្ឋនឹងវិល ត្រឡប់ទៅរកការរៀន

រដ្ឋទី ៨ របស់សហរដ្ឋអាមេរិកទើបតែ
ឈានដល់ដំណាក់កាលចាក់វ៉ាក់សាំងកូ
រ៉ូណា-១៩ ដ៏សំខាន់មួយ។

លោក de Blasio បាននិយាយនៅ
លើទូរទស្សន៍ពេលព្រឹករបស់ MSNBC

ថា “យើងបានបង្ហាញថា យើងអាចផ្តល់
ជំងឺកូវីដ-១៩ នៅទូទាំងប្រទេសបាន ហើយ
សាលារៀនបើកវិញ ប្អូនខ្មែរចាប់ពីពេលនេះ
ទៅ” ។ ដូច្នេះ ខ្ញុំជឿជាក់ថា ជំងឺកូវីដ-១៩
នឹងបន្តធ្លាក់ចុះ ការចាក់វ៉ាក់សាំងនឹង
កើនឡើង ការស្តារឡើងវិញនឹងកាន់តែ
រឹងមាំ។”

លោក Phil Murphy បាននិយាយ
កាលពីថ្ងៃច័ន្ទថា នៅរដ្ឋ New Jersey
តម្រូវការពាក់ម៉ាស់ និងរក្សាគម្លាតសង្គម
នឹងត្រូវបានដកចេញនៅថ្ងៃសុក្រ ដោយ
មិនគិតពីស្ថានភាពចាក់វ៉ាក់សាំងឡើយ
លើកលែងតែស្ថានភាពដែលបានកំណត់
ជាក់លាក់។ លោកបន្តថា អាជីវកម្មជា
បុគ្គលអាចតម្រូវឱ្យនិយោជិក និងអតិថិជន
ពាក់ម៉ាស់ ប្រសិនបើពួកគេជើសរើសប្រើវា។

នៅរដ្ឋ Michigan អភិបាលរដ្ឋ
Gretchen Whitmer បានប្រកាសអំពី
ពិធីការត្រឡប់ទៅរកការងារជាថ្មី និង
ការណែនាំរួមទាំងការអនុញ្ញាតឱ្យនិយោជក
ដែលបានទទួលថ្នាំកំសាំង ពេញលេញ
បោះបង់ការពាក់ម៉ាស់ និងការរក្សាគម្ងាត់

តទៅទំព័រទី១២

ពេទ្យចាប់សរសៃ ឈ្មួ. Hai N. Huynh
Chiro Health & Rehab, Inc.



ប្រសិនបើលោកអ្នកមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមអញ្ជើញមក **Chiro Health & Rehab** សម្រាប់ការវាយតម្លៃ និងព្យាបាលរបួសឲ្យជាសះស្បើយ។ ថ្ងៃបើជាក់ហុសអ្នកដោយលោកអ្នក ត្រូវបានធានារ៉ាប់រង ។ គ្មានការចំណាយពីហោប៉ៅរបស់លោកអ្នកទេ។ ការិយាល័យរបស់យើងមានបំពាក់គ្រឿងប្រឹក្សាព្យាបាល និងវេជ្ជបណ្ឌិត **Dr. Huynh** មានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជំងឺដែលយើងធ្វើការព្យាបាល មានដូចខាងក្រោម៖

ម៉ោងធ្វើការ: ថ្ងៃច័ន្ទ ដល់ សុក្រ
០៩:០០ ព្រឹក -០៩:០០ល្ងាច
០១:០០ យប់-០២:០០រសៀលមិន-អាហារថ្ងៃត្រង់
ការណាត់ជួបរៀងរាល់ថ្ងៃសៅរ៍

- ឈឺក • ឈឺខ្នង • ឈឺស្មា • ឈឺសាច់ដុំ • ឈឺក្បាល
- គ្រិចថ្លោះ • subluxation • ឈឺផ្លែខ្នង
- sciatica • ម្ទេសដោយការចោលខ្នង
- ជំងឺសន្លាក់ • ម្ទេសខ្នង • រោគសន្លែងប្រសាទ
- ថែទាំសុខភាពរាងកាយ



២១ 6 Pine Street Lowell, MA 01851
ទូរស័ព្ទលេខ (978) 221-6449 ហ្វាក্স ៖ (978) 710-4185

ធ្វើការណាត់ជួបក្នុងថ្ងៃតែមួយ សម្រាប់អ្នកជំងឺថ្មី
Chiro Health & Rehab, Inc.

តមកពីទំព័រទី ០៤ **៣៥កន្លែងដែលអ្នកអាចឆ្លងកូវីដ..**



ផ្សេងទៀត ខ្ពស់ខ្លាំងណាស់។

ការបរិភោគចំណីអាហារនៅតាមភោជនីយដ្ឋាន



រ៉ុសអាចងាយចម្លងខ្លាំងជាងនៅក្រៅអាគារ។ ដើម្បីសុវត្ថិភាព៖ អង្គុយខាងក្រៅអាគារ ឬទិញហើយដើរចេញទៅ។

ការបរិភោគចំណីអាហារនៅតាមអាហារដ្ឋានប្លូសហូ



រក្សាគម្លាតសង្គម។ អ្នកប្រើប្រាស់គ្រឿងផ្ទះបាយរួមគ្នាជាមួយមនុស្សដែលបានឆ្លងរោគ។ ដូច្នេះ ប្រសិនបើអ្នកប៉ះពាល់ច្រមុះឬមាត់ អ្នកអាចឆ្លងវីរុសបាន។

រដ្ឋបាលចំណីអាហារ និង ឱសថ ហៅកាត់ថា (FDA) បានដាក់ចេញនូវគោលការណ៍ណែនាំតឹងរ៉ឹងសម្រាប់អាហារដ្ឋានប្លូសហូ និង “បានស្នើឲ្យមានការលាងដៃញឹកញាប់ និងសម្លាប់មេរោគរាល់គ្រឿងផ្ទះបាយទាំងអស់ និងផ្ទៃដែលចំណីអាហារប៉ះពាល់។” យ៉ាងណាមិញ ប្រសិនបើអ្នកព្រួយបារម្ភអំពីវីរុសកូរ៉ូណា វាបង្កប់ផុត អ្នកត្រូវផ្អាកទៅភោជនីយដ្ឋានស្វ័យប្រើប្រាស់ប្រាកដ។

ការធ្វើដំណើរកាត់សាឡាតមួយមិត្តភក្តិ ឬជាមួយគ្រួសារ



មិត្តភក្តិរបស់អ្នករួមដំណើរជាមួយក៏ដោយ មានអារម្មណ៍សុខសប្បាយ វាមិនមានន័យថា ពួកគេមិនមានវីរុសនោះទេ។ ហានិភ័យរបស់អ្នកកើនឡើងខ្លាំង អាស្រ័យលើកត្តាជាច្រើន រួមមាន ក្រុមអ្នកធ្វើដំណើរទៅណា និងមកពីណា អ្នកទៅដល់ទីនោះដោយវិធីណា អ្នកស្នាក់នៅណា និងកន្លែងដែលអ្នកស្នាក់នៅជាមួយគ្នា។ និយាយឲ្យខ្លី ផ្អាកវិស្សមកាលមួយគ្រាសិន រហូតលែងមានជម្ងឺរាលដាល។

ការទទួលបានអាហារនៅផ្ទះមិត្តភក្តិ

អ្នកមិនចង់ខកជាមួយសមាជិកគ្រួសារ ឬទារករបស់មិត្តភក្តិ ឬការរង់ចាំទឹកឲ្យទារកក្នុងពិធីអាពាហ៍ពិពាហ៍ទេ ប៉ុន្តែព្រឹត្តិការណ៍នៅក្នុងអាគារនេះ អាចមានហានិភ័យខ្ពស់ចម្លងវីរុស កូរ៉ូណា។ ការពិត ដូចគ្នានឹងប្រភេទនៃការជួបជុំជាមួយគ្រួសារ ឬមិត្តភក្តិ ហានិភ័យចម្លងទៅអ្នក



អ្នកនៅផ្ទះមិត្តភក្តិដែលមានជម្ងឺ អ្នកស្ថិតនៅក្នុងកន្លែងគ្រោះថ្នាក់។ ឪកាសមាន គឺមិត្តរបស់អ្នកមិនរក្សាគម្លាតសង្គម ឬពាក់ ម៉ាស់ពេលទទួលបានអាហារនៅខាងក្នុងអាគារ អាចចម្លងវីរុសទៅដល់មនុស្សទាំងអស់នៅក្នុងពិធីទទួលបានជាមួយគ្នា មិនរាប់បញ្ចូលទីតាំងអាគារនោះមានប្រឡោះខ្យល់ចេញចូលឬមិនល្អផង។ វិធានការមាស៖ ទទួលបាននៅក្រៅអាគារ។ នៅខាងក្រៅតែងតែប្រសើរជាងនៅខាងក្នុង។

ការធ្វើការងារ នៅក្នុងការិយាល័យ

មនុស្សភាគច្រើនខានជួបបុគ្គលិករួមការងារដោយផ្ទាល់ អ្នកជំនាញសុខាភិបាលរួមទាំង វេជ្ជបណ្ឌិត Dr. Anthony Fauci ស្នើឡើងថា កុំទាន់ត្រឡប់ទៅធ្វើការងារវិញដូចធម្មតា បើមិន ចាំបាច់។ ប្រសិនបើអ្នក ប្រើសម្ភារៈរួមគ្នា ឬនិយាយរកគ្នាជាមួយបុគ្គលិករួមការងារ ដែលមិនពាក់ម៉ាស់ និងមានអ្នកជម្ងឺកូវីដ-១៩ វាអាចចម្លងមកអ្នក និងដល់ការិយាល័យទាំងមូលយ៉ាងងាយ។ លើសពីនេះ បំបែកបន្ទប់ កន្លែងអាហារ និងតំបន់ទូទៅផ្សេងទៀតដែលជាប្រភពចម្លងក្នុងអំឡុងពេលជម្ងឺរាលដាល សូម្បីតែនៅក្នុងទីតាំងមន្ទីរពេទ្យ។

ការចូលរួមពិធីអាពាហ៍ពិពាហ៍

អាពាហ៍ពិពាហ៍តូចមួយនៅខាងក្រៅ ដែលមានគម្លាតសង្គម និងការពាក់ម៉ាស់ មិនគួរនាំឲ្យមានការគំរាមកំហែងខ្ពស់ទៅនឹងការចម្លងជម្ងឺកូវីដ-១៩ ទេ។ យ៉ាងណាមិញ ប្រសិនបើ អ្នកចូលរួមក្នុងពិធីធំ ឬតូចដែលរៀបចំនៅក្នុងអាគារ ក៏ដោយ អ្នកកំពុងដាក់ជីវិតរបស់អ្នក និងជីវិតអ្នកដទៃក្នុងហានិភ័យ។ ការពិត អាពាហ៍ពិពាហ៍ គឺជាព្រឹត្តិការណ៍ចម្លងខ្លាំងបំផុតក្នុងអំឡុងពេលជម្ងឺកំពុងរាលដាល។ “កម្រិតខ្ពស់បំផុតនៃការឆ្លងសហគមន៍នៅក្នុងតំបន់ដែលមានការជួបជុំគ្នា ជាហានិភ័យឆ្លងជម្ងឺកូវីដ-១៩ ខ្ពស់បំផុត” CDC ព្រមាន។ លើកលែងតែអាពាហ៍ពិពាហ៍ធ្វើឡើងតាម ហ្សឺម (Zoom) អ្នកប្រហែលជាបដិសេធការអញ្ជើញ។

ការអោបមិត្តភក្តិ

ការអោបមិត្តភក្តិជាការស្វាគមន៍ ឬលាគ្នា អាចជារឿងទូទៅ ប៉ុន្តែក្នុងពេលជម្ងឺរាលដាល កាយវិការងាយៗនេះ ក្លាយជាគ្រោះថ្នាក់សម្រាប់ការចម្លងវីរុស។ ប្រសិនបើអ្នកត្រូវការអោបពីមិត្តភក្តិ ឬពីសមាជិកគ្រួសារដោយខានមិនបាន វេជ្ជបណ្ឌិត Dr. Todd Ellerin, MD មកពីមន្ទីរពេទ្យ South Shore ស្នើឡើងថា ដំបូង អ្នកត្រូវគិតពីមនុស្សពាក់ព័ន្ធ កន្លែងអ្នកមានផែនការអោប និងទីលំនៅដែលអ្នកមាន។ អោបមនុស្សដែលអ្នកស្គាល់ថាមិនមានជម្ងឺ ឬមិនបានប្រឈមទៅនឹងវីរុស និងព្យាយាមផ្ដើមទំនាក់ទំនងនៅខាងក្រៅ និងមិននៅជុំវិញអ្នកផ្សេង។

ការចូលបារក្នុងស្រុក

តើអ្នកគិតពីការចង់ផឹកភេសជ្ជៈដែលអ្នកចូលចិត្តនៅក្នុងបារដែរឬទេ? ទោះបីជាបារនៅក្នុងស្រុកបើកក៏ដោយ វាអាចជាកន្លែងដែលគ្មានសុវត្ថិភាព នៅពេលវាមានការចម្លងជម្ងឺកូវីដ-១៩។ ប្រសិនបើ បារអនុញ្ញាតឲ្យភ្ញៀវអង្គុយជិតគ្នា មានហានិភ័យខ្ពស់ជាពិសេស ប្រសិនបើពួកគេមិនពាក់ម៉ាស់ ក្នុងពេលកំពុងផឹកស៊ីសប្បាយ។ វីរុសកូរ៉ូណា ងាយឆ្លងខ្លាំង នៅក្នុងបារ នៅពេល “កន្លែងអង្គុយមិនបន្ថយចំនួនភ្ញៀវ និងតុមិនមានគម្លាត ៦ហ្វីតពីគ្នា” នេះបើយោងតាម CDC ។ ការពិត នៅពេលសួរអំពីកន្លែងមានហានិភ័យខ្ពស់បំផុតអំឡុងពេលជម្ងឺឆ្លងរាលដាល អ្នកជំនាញសុខាភិបាល ពិតជាលាក់បាំងទីតាំងបារនោះថា ទេ-ទេ។

ការដើរលេងជាមួយអ្នកឈឺ

តើគួរមានផែនការជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ដែលមិនមានអារម្មណ៍១០០% ដែរឬទេ? លុបចោល។ រោគសញ្ញាជម្ងឺកូវីដ-១៩ មានខុសៗគ្នា ដូចជា ឈឺក្បាល គ្រុនក្តៅ ហៀរសំបោរ អស់កម្លាំង ឬឈឺស្រៀវស្រាញ នេះបើយោងតាម CDC ។ មិត្តរបស់អ្នកអាចគិតថា វាគ្រាន់តែជាការស្រវឹងផឹងធោង ឬ អាឡែកហ្ស៊ី និងមិនជាអ្វីទេ សម្រាប់ការចេញក្រៅ អ្នកកំពុងដាក់ខ្លួនឯងក្នុងហានិភ័យ គ្មានការធ្វើតេស្តរកលទ្ធផលអវិជ្ជមាន។ ផ្អាកការចេញក្រៅ រហូតទាល់តែអ្នកដឹងច្បាស់ថា វាមិនមានវីរុស។ ដើម្បីប្រាកដចំពោះសុខភាពអ្នក និងសុខភាពអ្នកដទៃ សូមកុំភ្លេច ចូលមើល Sure Signs You've Already Had Coronavirus.

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

លោក ហ៊ុន សែន សាមគ្គីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ

By ឌី ឃែមបូឌា ដេលី -May 21, 2021
លោក ហ៊ុន សែន អះអាងថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញក្នុងពេលថ្មីៗនេះ នឹងទៅបើកគណបក្សនយោបាយថ្មីដោយខ្លួនឯង។

ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងក្នុងកិច្ចប្រជុំសន្និសីទអន្តរជាតិដើម្បីអនាគតអាស៊ីនៅថ្ងៃទី២០ ខែឧសភា នេះ ដែលទំនងជាសំដៅដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញគឺ លោក ប៉ុល ហ៊ុន និងលោក ជាន់ ច័ន្ទសាក់ ថា ក្រោយ

ឆ្នាំ២០២១នេះដើម្បីលើកបម្រាមនយោបាយឱ្យមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ២រូបដែលនឹងចាកចេញពីគណបក្សសង្គ្រោះជាតិទៅបង្កើតបក្សនយោបាយដោយខ្លួនឯងនាពេលខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហ៊ុន និងលោក ជាន់ ច័ន្ទសាក់ បានដាក់ពាក្យទៅកាន់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្នើសុំលើកបម្រាមនយោបាយតាមអំណាចសាលដីកាតុលាការកំពូលកាលពីឆ្នាំ២០១៧ ដើម្បីឱ្យពួកគេទទួលបាននីតិសម្បទា



លើកបម្រាមនយោបាយពីព្រះមហាក្សត្រអ្នកទាំងពីរនឹងទៅបើកគណបក្សនយោបាយដោយខ្លួនឯង។

លោក ហ៊ុន សែន អះអាងថា កម្ពុជានៅតែអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដែលដូច្នេះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ នឹងមានគណបក្សនយោបាយថ្មីៗដែលបង្កើតឡើងដោយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលពួកគេកំពុងតែនាំគ្នាសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅពេលនេះ។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ីដែលប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅតែបន្តអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សរបស់ខ្លួនឱ្យបានល្អបន្តទៀត។

លោក ហ៊ុន សែន អះអាងថា លោកបានដាក់ពាក្យថ្វាយទៅព្រះមហាក្សត្ររួចរាល់ហើយ នៅថ្ងៃទី២០ ខែឧសភា

នយោបាយឡើងវិញ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ខែឧសភា នេះថា លោកមិនជំទាស់ទៅនឹងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងការទៅបង្កើតគណបក្សនយោបាយថ្មីរបស់មន្ត្រីបក្សប្រឆាំងទាំងនោះទេ ប៉ុន្តែការនាំគ្នាធ្វើសកម្មភាពនៅពេលនេះ គឺមិនត្រូវកាលៈទេសៈនោះឡើយ។

លោក អះអាងថា ការសុំនីតិសម្បទានយោបាយឡើងវិញនៅពេលនេះ គឺមានផលចំណេញសម្រាប់បក្សកាន់អំណាចយ៉ាងខ្លាំងដែលអាចលុបលាងការរំលាយគណបក្សសង្គ្រោះជាតិ កន្លងមក។ ជាងនេះទៀត ការធ្វើបែបនេះក៏កំពុងដើរចូលក្នុងសេណារេយោបំបែកបំបាក់របស់គណបក្សកាន់អំណាច ដែលមានបំណងពុះច្រៀកបក្សប្រឆាំងឱ្យទៅជាជួរច្រៀក

តទៅទំព័រទី១១

Hun Sen Congratulates Opposition Officials on Returning Political Rights

By: The Cambodia Daily
April 21, 2021

Mr. Hun Sen claims that opposition party officials who recently applied for re-election will open their own political parties.

The head of the Cambodian government said at a meeting of the International Conference for the Future of Asia on May 20, which is likely to refer to senior CNRP officials who have re-applied for political rights, Pol Horm and Phan Chan said after lifting the political ban from the King, the two will open their own political party.

Mr. Hun Sen claims that Cambodia is still pursuing a liberal, democratic, multi-party-political system, so the 2022 commune council elections and the 2023 national elections will have new political parties formed by former CNRP officials. That is why they ask for the right to do politics again now.

This assertion was made at the 26th International Conference on the Future of Asia, in which the head of the Cambodian government asserted that Cambodia would continue to implement its multi-party liberal democratic political system well.

Hun Sen claims that he has already submitted an application to the King on May 20, 2021 to lift the political ban on two senior opposition party officials who will leave the CNRP to form their own political party soon.

Senior CNRP officials Mr. Pol Horm and Mr. Phan Chansak filed a petition with the Ministry of Interior on May 17, 2021, requesting for a lift of political ban under the Supreme Court's 2017 ruling to allow them to obtain political rehabilitation. Re-ice.

A senior CNRP official, Meach Sovannara, told The Cambodia Daily on May 20

that he did not oppose the opposition officials' re-application for political rights and the formation of a new political party but taking action now is not the right thing to do.

He claims that the current political rehabilitation is very beneficial for the ruling party, which can whitewash the dissolution of the CNRP in the past. Moreover, this is also entering the splitting scenario of the ruling party, which intends to split the opposition into segments.

Mr. Meach Sovannara stated that the strategy of the ruling party to split the opposition is not different from when they split the forces of FUNCINPEC Royalist Party, they will split all the opposition forces to give political rights to the opposition leaders re-enter politics. He said this would ensure the complete security of Hun Sen's power.

In addition, the ruling party has enough excuses to tell the international community about the implementation of a multi-party liberal political regime under their own plans, as has been done to the royalist party.

After a Cambodian court announced the dissolution of the CNRP on November 16, 2017, 118 of its lawmakers were also suspended from doing politic.

However, as of May 2021, 22 opposition party officials have applied for political re-election from the King through the Ministry of Interior.

Opposition party officials, who freed the political ban, decided to leave the CNRP to form their own party. There are already four political parties formed by the former opposition party officials.

At the end of 2020, the Ministry of Interior released its report that nearly 40 political parties have met the legal requirements to run in the 2022 and 2023 elections.

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

រដ្ឋមន្ត្រីក្រសួងព័ត៌មានជើងចាស់សម័យសាធារណរដ្ឋខ្មែរ បានទទួលមរណភាពនៅលើទឹកដីសហរដ្ឋអាមេរិក

By ឌី ឃែមបូឌា ដេលី -May 20, 2021
អតីតរដ្ឋមន្ត្រីព័ត៌មានសម័យសាធារណរដ្ឋខ្មែរ បានទទួលមរណភាពភាពហើយ ក្រោយពី ឃ្លាតឆ្ងាយទឹកដីកំណើតអស់រយៈពេលជិត ៥០ឆ្នាំ។

អតីតរដ្ឋមន្ត្រីក្រសួងយោសនាការ និង ព័ត៌មាន និងជាអតីតអ្នកនាំពាក្យឲ្យរបប សាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ គឺលោក ឆាង សុង បានធ្លាក់ខ្លួនឈឺ ជាទម្ងន់ និងបានទទួលការព្យាបាលពីក្រុម គ្រូពេទ្យបរទេសមួយរយៈនៅក្នុងប្រទេស សហរដ្ឋអាមេរិក។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ លោក ឆាង សុង បានទទួលមរណភាព ដោយសារជំងឺបេះដូង និងហូរឈាមធ្ងន់ធ្ងរ ក្នុងជន្មាយុ៨២ឆ្នាំនៅទីក្រុងឡងប៊ិចរដ្ឋCalifornia នៅឯមន្ទីរពេទ្យ Memorial Hospital ក្នុងទឹក ដីសហរដ្ឋអាមេរិក។

អតីតរដ្ឋមន្ត្រីក្រសួងយោសនាការ និង ព័ត៌មាន រូបនេះ មានដើមកំណើតនៅស្រុក ព្រែកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ លោក

បានសម្រេចចិត្តចាកចេញពីទឹកដីកំណើត មក រស់នៅលើសហរដ្ឋអាមេរិកមុនពេលសម័យ សាធារណរដ្ឋខ្មែរ ដួលរលំទាំងស្រុង ដែលនឹង



ដឹកនាំជំនួសដោយរបប ប៉ុល ពត។ ក្រោយមករស់នៅលើទឹកដីសហរដ្ឋ អាមេរិកអស់រយៈពេលជាង៤០ឆ្នាំ ក្នុងពេល ដែលលោកនៅមានសុខភាពរឹងមាំនៅឡើយ លោកតែង ត្រឡប់ទៅលេងប្រទេស កម្ពុជា ជាញឹកញាប់ផងដែរ។

Veteran Information Minister of the Khmer Republic dies in US

By: The Cambodia Daily
May 20, 2021
Former Information Minister of

by General Lon Nol, Chang Song, fell seriously ill and was receiving medical treatment by a group of foreign doctors in the United States.

On May 19, 2021, Chang Song died of heart disease and severe bleeding at the age of 82 in Long Beach, California at Memeral Hospital in the United States.

The former Minister of Propaganda and Information was originally from Prey Kabas district, Takeo province. In 1975, he decided to leave his homeland to live in the United States before the complete fall of the Khmer Republic, which would be replaced by the Pol Pot regime.

After living in the United States for more than 40 years, while still in good health, he often returned to visit Cambodia.

the Khmer Republic has died after being away from his homeland for nearly 50 years.

Former Minister of Propaganda and Information and former spokesman for the Khmer Republic, led

តមកពីទំព័រទី ១០ លោក ហ៊ុន សែន សាទរមន្ត្រីបក្ស... ផងដែរ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា យុទ្ធសាស្ត្រគណបក្សអំណាចក្នុងការ បំបែកកម្លាំងបក្សប្រឆាំង មិនខុសពីពេល ដែលពួកគេបានបំបែកកម្លាំងគណបក្ស រាជនិយម ហ៊ុនស៊ីនប៊ុច នោះទេ គឺពួកគេ នឹងបំបែកកម្លាំងប្រឆាំងឲ្យបែកគ្នាទាំងអស់ ទើបផ្តល់សិទ្ធិនយោបាយឲ្យមេដឹកនាំ ប្រឆាំងចូលក្នុងឆាកនយោបាយឡើងវិញ។ លោកថា ការធ្វើបែបនេះ គឺធានាបាននូវ សុវត្ថិភាពអំណាចរបស់លោក ហ៊ុន សែន ទាំងស្រុង។

លើសពីនេះ បក្សកាន់អំណាចក៏មាន លេសគ្រប់គ្រាន់ដើម្បីប្រាប់អន្តរជាតិពី ការអនុវត្តរបបនយោបាយសេរីពហុបក្ស ដែលកើតឡើងក្រោមផែនការរបស់ពួកគេ ដូចដែលធ្លាប់បានធ្វើដាក់គណបក្សរាជានិយមដូច្នោះដែរ។

ក្រោយតុលាការកម្ពុជា បានប្រកាស រំលាយ គណបក្សសង្គ្រោះជាតិ កាលពី



ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តំណាងរាស្ត្រ គណបក្សនេះចំនួន១១៨ នាក់ ក៏ត្រូវព្យួរ សិទ្ធិនយោបាយផងដែរ។

ទោះជាបែបនេះក្តី គិតត្រឹមខែឧសភា

ឆ្នាំ២០២១ នេះ មន្ត្រីបក្សប្រឆាំងចំនួន ២២រូបហើយដែលបានសុំសិទ្ធិធ្វើនយោបាយ ឡើងវិញពីព្រះមហាក្សត្រ តាមរយៈ ក្រសួងមហាផ្ទៃ។

មន្ត្រីបក្សប្រឆាំងដែលរួចផុតពីបម្រាម នយោបាយមួយចំនួន បានសម្រេចចិត្ត ចាកចេញពីគណបក្សសង្គ្រោះជាតិ ទៅ បង្កើតគណបក្សដោយខ្លួនឯងថែមទៀត។ ក្នុងនោះមាន មានគណបក្សនយោបាយ ចំនួន៤ ហើយដែលបានបង្កើតឡើងដោយ អតីតមន្ត្រីបក្សប្រឆាំងទាំងនោះ។

កាលពីចុងឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបញ្ចេញរបាយការណ៍របស់ខ្លួនថា គណបក្សនយោបាយដែលបានបំពេញ លក្ខខណ្ឌផ្លូវច្បាប់ត្រឹមត្រូវដើម្បីត្រៀម ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ឆ្នាំ២០២២ និងឆ្នាំ២០២៣ មានចំនួនជិត ៤០ គណបក្សហើយ។

តមកពីទំព័រទី ០៨ ពាក់កណ្តាលនៃរដ្ឋអាមេរិក...

សង្គម។ លោក Whitmer បាននិយាយថា រដ្ឋបានឈានដល់កម្រិតចាក់វ៉ាក់សាំង ៥៥ % ហើយ។

ការធ្វើដំណើរតាមអាកាសបានឈានដល់កំរិត នៃការរាតត្បាតថ្មីមួយ កាលពីចុងសប្តាហ៍មុនដោយរដ្ឋបាលសន្តិសុខផ្នែកជីកជញ្ជូនបាននិយាយថា ខ្លួនបានត្រួតពិនិត្យបាន ៩០ % នៃចំនួនប្រជាជនសរុបដែលបានត្រួតពិនិត្យ ស្មើគ្នានឹងឆ្នាំ២០១៩ នៅមុនការរាតត្បាត។

តួលេខនៅថ្ងៃអាទិត្យចំនួន ១,៨៦ លាននាក់ ដែលបានត្រួតពិនិត្យ ត្រូវបានគេប្រៀបធៀបទៅនឹងជិត ២,១ លាននាក់នៅថ្ងៃអាទិត្យ ស្មើគ្នានឹងឆ្នាំ ២០១៩។ នៅចំណុចនេះ ក្នុងឆ្នាំ ២០២០ ជំងឺរាតត្បាតបានជំរុញការធ្វើដំណើរតាមអាកាសធ្លាក់ក្នុងរណ្តៅជ្រៅហើយTSAបានរាយការណ៍ថា បានត្រួតពិនិត្យមានតែ ២៦៧,០០០ នាក់ប៉ុណ្ណោះ។

ចំនួនថ្មីបានបំបែកឯកទត្តកម្មដែលបានកំណត់កាលពីមួយសប្តាហ៍មុន។ ទិវានៃការចងចាំ នៅសល់តែមួយសប្តាហ៍ទៀត យន្តហោះ ជិតពេញដូចមុនពេលមានជំងឺរាតត្បាត។ ជើងហោះហើរក្នុងស្រុក ជាមធ្យម ដឹកអ្នកដំណើរ ៩៨ នាក់បើប្រៀបធៀបនឹងអ្នកដំណើរជាមធ្យម ៩៩ នាក់ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក។

ជិតពាក់កណ្តាលនៃចំនួនប្រជាជននៅសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងម្តង។ ទិន្នន័យ CDC បានបង្ហាញថា នៅទូទាំងសហរដ្ឋអាមេរិក ប្រហែល ៦១,៣% នៃមនុស្សពេញ វ័យអាមេរិកបានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩យ៉ាងហោចណាស់មួយដូសរួចហើយនិងប្រហែល ៤៩,៦% បានចាក់វ៉ាក់សាំងពេញលេញ។

ទិន្នន័យបានបង្ហាញថា ច្រើនជាង ៤៩%នៃប្រជាជនសរុបរបស់ប្រទេស បានទទួលការចាក់ថ្នាំវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសរួចហើយ ខណៈពេលដែលប្រជាជនច្រើនជាង ៣៩% បានចាក់វ៉ាក់សាំងពេញលេញ។

រដ្ឋដែលមានសមាមាត្រខ្ពស់បំផុតនៃ

មនុស្សពេញវ័យ ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ-១៩ គឺរដ្ឋ Maine ដែលមានច្រើនជាង ៦២%នៃមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានចាក់ថ្នាំវ៉ាក់សាំងរួច។

ប្រទេសនេះកំពុងកត់ត្រានូវចំនួនការឆ្លងជំងឺកូវីដ-១៩ ទាបបំផុត ក្នុងរយៈពេលប្រហែលមួយឆ្នាំនេះ ហើយក្រុមមន្ត្រីបាននិយាយថា វានឹងកាន់តែមានភាពប្រសើរជាងនេះ។

ទីប្រឹក្សាដាន់ខ្ពស់របស់សេតវិមានលោក Andy Slavitt បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រថា "នៅទូទាំងប្រទេស ករណីជំងឺកូវីដ-១៩ ជំងឺធ្ងន់ធ្ងរ និងការបាត់បង់ជីវិតគឺធ្លាក់ចុះយ៉ាងខ្លាំង" "វាអាចត្រូវបានកាត់បន្ថយ



បន្ថែមទៀត ហើយហានិភ័យនៃរលកនាពេលអនាគតនៅក្នុងសហគមន៍របស់អ្នកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ប្រសិនបើយើងរក្សាល្បឿននៃការចាក់វ៉ាក់សាំង។ គ្រូពេទ្យឌីសថស្ថានបូមថ្នាំវ៉ាក់សាំងកូវីដ-១៩ ថ្ងៃទី ២ ខែមីនា នៅពិធីតាំងពិព័រណ៍ Portland ក្នុងទីក្រុង Portland រដ្ឋ Maine ។

នេះជាចំនួនករណីជំងឺកូវីដ-១៩ ជាករណីដែលអាមេរិកកំពុងគិតជាមធ្យម។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកមានករណីថ្មីជាមធ្យមជាង ២៥.០០០ ករណី និងមានការស្លាប់ដោយសារជំងឺកូវីដ-១៩ ថ្មីជាង ៥៤០ នាក់ ជារៀងរាល់ថ្ងៃនេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។

អ្នកជំនាញនិយាយថា ចំនួននោះនៅតែជាចំនួនខ្ពស់ដដែល។

ប៉ុន្តែ វាបានធ្លាក់ចុះ ពីចំនួនដែលប្រទេសនេះមានពីមុន គ្រាន់តែប៉ុន្មានសប្តាហ៍មុននេះ។ តួលេខជាមធ្យមនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសកាលពីសប្តាហ៍មុនគឺថយចុះ ៥៧%បើប្រៀបធៀបនឹងមួយខែមុន នេះបើយោងតាមទិន្នន័យរបស់ Johns Hopkins ។

ស្ត្រីអាចមានហានិភ័យខ្ពស់ចំពោះជំងឺកូវីដ-១៩ ដែលគ្មាននរណាម្នាក់និយាយ។

ជាមធ្យម ៧ ថ្ងៃនៃការស្លាប់ ជំងឺកូវីដ-១៩ បានធ្លាក់ចុះ ២៣% បើប្រៀបធៀបទៅនឹងខែមុន នេះបើយោងតាមទិន្នន័យ។

លោក Scott Gottlieb អតីតស្នងការ

ទទួលបន្ទុកផ្នែករដ្ឋបាលចំណីអាហារ និងឱសថបានមានប្រសាសន៍ថា "ប្រជាជនដែលបានឆ្លងឥទ្ធិពលនេះ មានទំនោរទៅជាមនុស្សដែលក្មេងជាងវ័យ ងាយរងគ្រោះពីការឆ្លងមេរោគនេះ ពីព្រោះប្រជាជនងាយរងគ្រោះជាច្រើនត្រូវបានថ្នាំចាក់វ៉ាក់សាំងរួចហើយ។" "ជាការប្រឈមរបស់ប្រទេសជាតិ។ "

ទិន្នន័យរបស់ CDC បានបង្ហាញថា ច្រើនជាង ៨៥%នៃជនជាតិអាមេរិកដែលមានអាយុលើសពី ៦៥ ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩យ៉ាងហោចណាស់មួយដូសរួចហើយ និងជិត ៧៩ % បានចាក់វ៉ាក់សាំងពេញលេញ។

លោក Gottlieb បានបន្ថែមថា "មនុស្សដែលងាយនឹងមានបញ្ហាជាមួយជំងឺកូវីដ-១៩ ឥឡូវត្រូវបានការពារតាមរយៈការចាក់ថ្នាំវ៉ាក់សាំង ហើយអ្នកកំពុងមើលឃើញអត្រាថយចុះយ៉ាងឆាប់រហ័សនៃការសម្រាកពេទ្យថ្មី ដែលជាផលវិបាកនៃការពិតនោះ" ។

ការអស់កម្លាំងកាយកម្លាំងចិត្តនៅក្នុងឧស្សាហកម្មថែទាំសុខភាព

រដ្ឋបណ្ឌិតផ្នែកសុខភាពនៅសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទថា បុគ្គលិកថែទាំសុខភាពភាគច្រើននៅសហរដ្ឋអាមេរិកកំពុងជួបប្រទះនូវការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីបានប្រយុទ្ធនឹងជំងឺឆ្លងវីរុសកូវីដនេះ។

លោក Murthy បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងសេវាកម្មមនុស្សនៃក្រុមហ៊ុនសាជីវកម្មជំងឺកូវីដ-១៩ ថា "អ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភ គឺ អត្រាអ្នកមានអារម្មណ៍ឈឺចាប់ខ្លាំងនៅពេលនេះ គឺខ្ពស់ហួសពីធម្មតា។ វាលើសពី៥០%។"

Murthy បាននិយាយថា "ភាគច្រើននៃបុគ្គលិកថែទាំសុខភាពនៅក្នុងប្រទេសរបស់យើងកំពុងនិយាយថា ពួកគេកំពុងជួបប្រទះការអស់កម្លាំងកាយកម្លាំងចិត្តចំពោះក្តីសង្ឃឹមក្នុងការបន្តការងារព្យាបាលបន្ទាប់ពីជំងឺរាតត្បាតនេះបានចប់" ។

លោកបាននិយាយថា ប្រទេសនេះអាចស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់គ្រូពេទ្យពីកម្លាំងពលកម្មដែលកំពុងធ្លាក់ចុះ។

លោកបានមានប្រសាសន៍ថា "យើងកង្វះបុគ្គលិកថែទាំសុខភាពមុនពេលជំងឺរាតត្បាតនេះចាប់ផ្តើម ហើយការព្រួយបារម្ភរបស់ខ្ញុំគឺថា យើងនឹងកាន់តែអាក្រក់ទៅៗ ដរាបណាយើងមិនរកវិធីធ្វើឱ្យគ្លីនិកមានសុខុមាលភាព ជាអាទិភាពរបស់ជាតិ" ។

Murthy បានបន្ថែមថា "យើងត្រូវគាំទ្របុគ្គលិកថែទាំសុខភាពរបស់យើង ហើយយល់ថាត្រឹមត្រូវ ពួកគេនៅតែជាមនុស្សដែលដឹងពីរបៀបជួយសង្គ្រោះជីវិត ប៉ុន្តែជាដំបូង សំខាន់បំផុត ពួកគេជាមនុស្សដែលឆ្លងកាត់ការលំបាកខ្លាំង" ។

អ្នកជំនាញនិយាយថាក្មេងៗមិនត្រូវការម៉ាស់នៅខាងក្រៅទេ។

តទៅទំព័រទី ១៥

តមកពីទំព័រទី ០១ ឆ្លងថ្មី ៤៣៥៦នាក់ ជាសះស្បើយ..

ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍នៃការឆ្លងជំងឺ កូវីដ-១៩ រីករាលដាលជាលើកទី២ បាន ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ភ្លាមៗនេះក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានសូមឲ្យ បងប្អូនប្រជាពលរដ្ឋខ្មែរយើងប្រុងប្រយ័ត្ន និងការពារក្រុមគ្រួសារនីមួយៗ ដើម្បីកុំឲ្យ ជំងឺជំងឺកាចសាហាវនេះមានឱកាសឆ្លងចូល បានហើយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច បិទអាហាររដ្ឋាននានាទូទាំងប្រទេសហើយ សាលារៀនរដ្ឋ និងឯកជនទាំងអស់ត្រូវ បានបិទទ្វារ សិស្សានុសិស្សរៀនតាមរយៈ អនឡាញ ។

ក្រោយពីក្រសួងសុខាភិបាលបាន ចេញសេចក្តីប្រកាសព័ត៌មានសុំឲ្យមានការ ប្រុងប្រយ័ត្នឃើញថា បងប្អូនប្រជាពលរដ្ឋ ខ្មែរយើងនាំគ្នាពាក់ម៉ាស់គ្រប់ៗគ្នា និងម្នា ក់ៗនៅក្នុងដៃមានដបអាល់កុលសម្រាប់ លាងដៃ ប៉ុន្តែជំងឺកូវីដ-១៩ ទោះបីបងប្អូន ប្រជាពលរដ្ឋខ្មែរការពារយ៉ាងណាក៏ដោយ ក៏ជំងឺនេះនៅតែមានឱកាសរីករាលដាល ពីតំបន់មួយទៅតំបន់មួយ និងឆ្លងចូល តំបន់ជ្រៃធំតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងទឹកដីខេត្តកណ្តាល អាជ្ញាធរបិទខ្ទប់ តំបន់ជ្រៃធំទាំងមូល នឹងយកអ្នកជំងឺកូវីដ


ទាំងអស់ព្យាបាលនៅកាស៊ីណូយ៉ុងយន់ នៅតំបន់ជ្រៃធំតែម្តង ។

អាជ្ញាធរគ្រប់គ្រងសភាពការណ៍នៃ ការរីករាលដាលនៅតំបន់ជ្រៃធំមានសភាព ស្ងប់មួយរយៈក៏ផ្ទុះឡើងវិញនៅតំបន់ ផ្សារដើមគរក្នុងរាជធានីភ្នំពេញ នឹងបន្ត ឆ្លងរីករាលដាលក្នុងរាជធានីភ្នំពេញ ពេញទំហឹង រាជរដ្ឋាភិបាលបានសម្រេច បិទរាជធានីភ្នំពេញ ផ្សារទូទាំងរាជធានី ភ្នំពេញទាំងអស់ត្រូវបានបិទ ចំណែកផ្សារ លក់ម្ហូបអាហារត្រីសាច់ ត្រូវបានអនុញ្ញាតិ ឲ្យលក់បណ្តោះអាសន្ននៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទ បញ្ចប់ការបិទខ្ទប់អនុញ្ញាតឲ្យបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរឡើងវិញទីក្រុង ភ្នំពេញ និងទីក្រុងតាខ្មៅ ប៉ុន្តែទោះ យ៉ាងណាក៏ដោយបន្ទាប់ពីបញ្ចប់ការបិទ ខ្ទប់ទីក្រុងភ្នំពេញ ជំងឺកូវីដ-១៩ ក៏បន្តរីក រាលដាលនៅតាមបណ្តាខេត្ត ដូចជា ខេត្ត កំពង់ធំ កំពង់ចាម តាកែវ សៀមរាប និង បណ្តាខេត្តមួយចំនួនទៀតផងដែរ ។

ខាងក្រោមនេះ គឺជាចំនួនអ្នកឆ្លង និង អ្នកជាសះស្បើយពីកូវីដ-១៩

- ករណីឆ្លងសរុប ២៧៦៣៨ នាក់,
- ករណីជាសះស្បើយសរុប ២០៣៩៨



នាក់, -ស្លាប់ ១៩៤ នាក់, ចំនួននេះ គឺគិត ត្រឹមថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២១

ចេញផ្សាយតាមរយៈដេកផ្លូវការរបស់ក្រ សួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

តមកពីទំព័រទី ០៣ ច្បាប់ព្រហ្មទណ្ឌស្តីពីការស្តាប់ខ្លើម

(បក្សប្រជាធិបតេយ្យ រដ្ឋ Monterey Park) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន អំពីការអនុម័តជំរើងច្រើនលើសលុបរបស់ សភាថា "វាបង្ហាញថា សោកនាដកម្ម ស្ទើរតែរាល់ថ្ងៃនៃអំពើហិង្សាប្រឆាំងជនជាតិ អាស៊ី បានធ្វើឱ្យប្រទេសយើងមានការ រន្ធត់ចិត្តយ៉ាងខ្លាំង ដែលប្រទេសជាតិយើង ត្រូវតែចាត់វិធានការ" ។ លោកស្រី Chu មានតួនាទីជាប្រធានសមាជិកសភា Cau- cus អាស៊ី - អាមេរិក ប៉ាស៊ីហ្វិក ។

នៅថ្ងៃពុធ សភាគ្រោងនឹងបោះឆ្នោត លើសេចក្តីសម្រេចចិត្ត ដែលឧបត្ថម្ភគាំទ្រ ដោយលោកស្រី Chu ថ្កោលទោសចំពោះ ការបាញ់សម្លាប់មនុស្សជាច្រើន ដែល សភាច្រើនជាស្រ្តីដើមកំណើតអាស៊ីនៅក្នុង កន្លែងស្នាក់នៅតំបន់អាគ្នេយ៍ កាលពី ថ្ងៃទី១៦ ខែមីនា។

ជនជាតិអាមេរិកជាច្រើនមានការ រន្ធត់ចិត្តចំពោះការផ្សព្វផ្សាយជាសាធារណៈ នូវរូបភាពនៃ ការមេរោគស្រីភាព ឬ វីដេអូ តាមទូរស័ព្ទដៃ កាលពីឆ្នាំមុន ដែលជនជាតិ អាមេរិកាំងអាស៊ីដែលភាគច្រើនជាមនុស្ស វ័យចាស់ ត្រូវបានជនបរទេសរុញច្រាន និងវាយដំដោយជនចម្លែក នៅតាមដងផ្លូវ ទីក្រុងនៅអាមេរិក ក៏ដូចជារបាយការណ៍ និយាយអំពីមានមនុស្សស្ពោះទឹកមាត់ដាក់ ជេរប្រទេច ឬ បដិសេធមិនបម្រើដល់ ជនជាតិអាមេរិកាំង-អាស៊ីនិងចោទប្រកាន់ ពួកគេពីការបង្កឱ្យមានជំងឺរាតត្បាត។

Meng បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានថា "អ្នកដែលមានដើមកំណើត អាស៊ីត្រូវបានគេស្តីបន្ទោស និងរងកំហុស សម្រាប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជាលទ្ធផល ជនជាតិអាមេរិកាំង-អាស៊ី ត្រូវបានគេវាយដំទះកំផ្លៀងហើយថែមទាំង

ដុត និងសម្លាប់ទៀតផង" ។

"សហគមន៍អាស៊ី-អាមេរិកហាត់នឿយ និងការបង្ខំឱ្យស្ងៀមចំពោះការកើនឡើង នៃការវាយប្រហារប្រកាន់ពូជសាសន៍។"

ក្រុមបញ្ឈប់ការស្តាប់ខ្លើមជនជាតិ អាមេរិក-អាស៊ីនិងកោះប៉ាស៊ីហ្វិកហៅកាត់ ថា (AAPI) ទទួលបានរបាយការណ៍អំពី ឧប្បត្តិហេតុចំនួន ៦៦០៣ ករណីនៅចន្លោះ ខែមីនា ២០២០ ដល់ខែមីនាឆ្នាំ ២០២១ ។ ក្នុងចំណោមនោះ ៤០% បានកើតឡើង នៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រុមអ្នកជំនាញ និយាយថា តួលេខនេះទំនងជាចំនួនរាប់ មិនទាន់អស់ទេ។

CALIFORNIA ការស្ទង់មតិបង្ហាញថា ទីបំផុតប្រជាជន កាលីហ្វ័រញ៉ាកំពុងទទួលស្គាល់ជនជាតិ អាស៊ីត្រូវបានគេរើសអើងជាញឹកញាប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១

តំណាងរាស្ត្រ Donald Beyer (បក្ស ប្រជាធិបតេយ្យ រដ្ឋ Va.) បានអំពាវនាវរក ជំនួយ ដើម្បីធ្វើឱ្យប្រសើរឡើងការ បណ្តុះបណ្តាលលើការរាយការណ៍អំពី ឧក្រិដ្ឋកម្មស្តាប់ខ្លើមគ្នាជាពិសេស នាយក ដ្ឋានប៉ូលីសរាប់ពាន់មិនរាយការណ៍អំពី របាយការណ៍ឧក្រិដ្ឋកម្មស្តាប់ខ្លើមទៅ FBI ឬរាយការណ៍អំពីបទឧក្រិដ្ឋស្តាប់ខ្លើមមាន ចំនួនសូន្យ ជារៀងរាល់ឆ្នាំ។

លោកនិយាយថា "យើងដឹងថា មាន ចំនួនឧក្រិដ្ឋកម្មស្តាប់ខ្លើមគ្នារាប់ឆ្នាំ និង ច្រើនឆ្នាំមកហើយ។ តើឧក្រិដ្ឋកម្មស្តាប់ខ្លើម គ្នាកើតឡើងចំនួនប៉ុន្មានជារៀងរាល់ឆ្នាំ? ការពិត គឺយើងមិនដឹង។ យើងដឹងថា នាយកដ្ឋានប៉ូលីសជាច្រើនមិនរាយការណ៍ ពីទិន្នន័យណាមួយទៅ FBI ទេ" ។ "អ្នក មិនអាចគ្រប់គ្រងអ្វីដែលអ្នកមិនរស់វែង បានទេ" ។

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះរដ្ឋ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell, Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ គ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Managemant
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852



LEGEND
MOTOR GROUP, INC.

អាចជួលជុលរថយន្ត លេចន

មានសេវាជួលជុលរថយន្តគ្រប់ប្រភេទ
រយៈពេល ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?

ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.



យើងរៀបចំសេវាជួលជុលរថយន្ត នៅពេលត្រូវការ, ធ្វើការជាមួយនិង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពលីន
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**

សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត

Call: (781) 780-7755

តមកពីទំព័រទី ១២ ពាក់កណ្តាលនៃរដ្ឋអាមេរិក...

លោក Gottlieb បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមិនគិតថាការឆ្លងកាត់ម៉ាស់នៅខាងក្រៅទៀតទេ ហើយ CDC នឹងត្រូវកែសម្រួលការណែនាំ Summer Camp របស់ខ្លួន។

នៅចុងខែមេសា ទីភ្នាក់ងារនេះបាននិយាយថា នៅក្នុង Summer Camp មនុស្សដែលអាចចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ គួរតែធ្វើដូច្នេះ ប៉ុន្តែមនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស់ រក្សា គម្លាត និងនៅតែចាំបាច់ហើយការស្ទាត់នៅខាងក្រៅអាគារគឺល្អបំផុត។

តើការណែនាំថ្មីអំពីម៉ាស់របស់ CDC មានន័យយ៉ាងដូចម្តេចចំពោះក្មេងអាយុក្រោម ១២ ឆ្នាំ?

លោក Gottlieb បាននិយាយថា "អ្នកដឹងថា ការពាក់ម៉ាស់ គឺជាបាតុភូតនៅរដូវក្តៅ នៅពេលវាក្តៅ ហើយខ្ញុំមិនគិតថា ហានិភ័យគួរតែមានបញ្ហានោះទេ"។ ប៉ុន្តែខ្ញុំគិតថា ឪពុកម្តាយចាំបាច់ត្រូវធ្វើការវាយតម្លៃអំពីហានិភ័យនៃបរិស្ថានដែលកុមារនឹងត្រូវប្រឈម។"

គាត់បាននិយាយថា ឧទាហរណ៍នៅក្នុងកន្លែងរស់នៅក្នុងផ្ទះ ដែលមានមនុស្សច្រើន ការឲ្យ ក្មេងៗពាក់ម៉ាស់គឺសមរម្យបំផុត។

CDC បាននិយាយថា ខ្លួនកំពុងធ្វើការកែសម្រួលការណែនាំ summer camp របស់ខ្លួន។

ដោយសារវាមិនមានថ្នាំវ៉ាក់សាំងសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ បណ្ឌិត្យសភាពេទ្យកុមារអាមេរិក ហៅ

កាត់ថា (AAP) បាននិយាយកាលពីសប្តាហ៍មុនថា កុមារ និងមនុស្សពេញវ័យដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅតែត្រូវការពាក់ម៉ាស់នៅតាមទីកន្លែងជាក់លាក់។

តើអ្នកជាឪពុកម្តាយដែលស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ សម្រាប់កូនរបស់អ្នកទេ? សូមចែករំលែករឿងរបស់អ្នក។

វេជ្ជបណ្ឌិត Yvonne Maldonado ប្រធានគណៈកម្មាធិការជំងឺឆ្លង AAP បានមានប្រសាសន៍ថាកុមារគួរបន្តពាក់ម៉ាស់នៅតាមទីសាធារណៈ បើទោះបីពួកគេបានឆ្លងផុតការរាតត្បាតក៏ដោយជាពិសេសនៅពេល រក្សាគម្លាតសង្គមមិនអាចធ្វើទៅបាន។

កុមារអាចដោះម៉ាស់របស់ពួកគេនៅពេលពួកគេនៅជាមួយសមាជិកគ្រួសារពីអ្នកនៅក្នុងផ្ទះតែមួយ ឬនៅក្នុងការជួបជុំតូចៗ ជាមួយសមាជិកគ្រួសារ និងមិត្តភក្តិដែលបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ និងអំឡុងពេលលេងកីឡាដូចជាហែលទឹក ឬសកម្មភាពដែលម៉ាស់អាចបង្កហានិភ័យដល់សុវត្ថិភាព ដូចជា កាយសម្ព័ន្ធជាដើម។

Maldonado បាននិយាយថា កុមារអាយុក្រោម ២ ឆ្នាំ ក៏មិនចាំបាច់ពាក់ម៉ាស់ដែរ។

Greg Thomas, Taylor Taylor, Naomi Thomas, Michael Nedelman និង Ben Tinker ជាបុគ្គលិកនៃទូរទស្សន៍ CNN បានចូលរួមចំណែកក្នុងរបាយការណ៍នេះ។

KhmerPost USA, LLC
សារព័ត៌មានខ្មែរជូសសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ត ពិន
Soben Pin, Co-Founder | Publisher
Cell: 978-656-8141
Soben@khmerpostusa.com

Article Submission
Khmerpostusa@gmail.com

ថ្ងៃសៅរ៍ច្បាភាព
Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

PRINT READERSHIP

50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



**ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM**

2021 PRINTING SCHEDULES


EFFECTIVE JANUARY 1, 2021

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com



Khmer Post USA

Distribution Locations Include:

Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

2021 PRINTING DATES

**Advertising deadlines are 5 business days
prior to printing date.**

January 11 & 25	July 5 & 19
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

**MONTHLY
DISTRIBUTION**

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

27 Jackson Street • Unit 329 • Lowell, MA 01852

Tel: 978.677.7163 • Fax: 978.677.7092

Email: khmerpostusa@gmail.com

www.khmerpostusa.com

*Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau*



Follow us
@KhmerPostUSA



Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA